



ព្រឹទ្ធសភា

SENATE MAGAZINE

ទស្សនាវដ្តី

ប្រចាំខែវិច្ឆិកា



លេខ ២៤១ ឆ្នាំទី២០ ព.ស ២៥៦៤ គ.ស ២០២០

Issue 241 Volume 20 BC 2564 BE 2020

មាតិកា

សកម្មភាពថ្នាក់ដឹកនាំ

- ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមទិវាបុណ្យឯករាជ្យជាតិ នៃវិច្ឆិកា ១
- ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦ ២
- សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី ចូលជួបសម្តែងការគួរសម និងជម្រាបលា ៧
- សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យប្រតិភូនិស្សិតខ្មែរប្រឡងជាប់អាហារូបករណ៍អូស្ត្រាលី និងនូវវេលាសេឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ ១០
- ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៦ ១២
- ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៤ ១៤
- ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៥ ១៨
- ថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២១



សកម្មភាពគណៈកម្មការ

- ក្រុមសមាជិកាព្រឹទ្ធសភាចែកអំណោយដល់ពលរដ្ឋងាយរងគ្រោះ ២៣
- គណៈកម្មការទាំង១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា ២៤
- សមាជិក សមាជិកាព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ ២៩
- ការងារទទួលពាក្យបណ្តឹង ២៩
- សមាជិក សមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង៨ ៣០



សកម្មភាពអគ្គលេខាធិការដ្ឋាន

- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ ៣៧
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង ៣៨
- ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ ៣៩



អ្នកគ្រប់គ្រងទូទៅ
ឯកឧត្តម អ៊ុំ សារីទូ

អ្នកសម្រួលខ្លឹមសារ
និងអក្ខរាវិរុទ្ធ
ឯកឧត្តម កែវ ចាន់ណា
ឯកឧត្តម សុខ វិទ្យុ
ឯកឧត្តម ជួន ណា
ឯកឧត្តម គឹម ពិសិដ្ឋ
លោក ជួន សុខធី
លោក ទេព មករា
លោក កុក វ៉ៃ

អ្នកគ្រប់គ្រងផ្ទាល់
លោក ទេព មករា

ក្រុមអ្នកយកព័ត៌មាន
ការិយាល័យព័ត៌មាន

ការិកុំព្យូទ័រ
លោក វ៉ាន់ ពិសិដ្ឋ
លោក ជុំ ច័ន្ទរតនា
កញ្ញា សុខ សុជាតា

ក្របមុខ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អមព្រះរាជដំណើរព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យឯករាជ្យជាតិ នៃវិច្ឆិកា។

ក្របក្រោយ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចតុបអនុស្សាវរីយជាមួយក្រុមនិស្សិតខ្មែរប្រឡងជាប់អាហារូបករណ៍អូស្ត្រាលី និងនូវវេលាសេឡង់ នៅវិមានព្រឹទ្ធសភា។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា

វិមានរដ្ឋមន្ត្រី មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ៖ (855 23)211441, 211442, 211443, ទូរសារ៖ (855 23)211446

E-mail : oumsarith.sgsenate@gmail.com

Website: www.senate.gov.kh

www.elibrary.senate.gov.kh

Facebook: www.facebook.com/senateofcambodia

ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា



សម្តេចកិត្តិ សាយ ឈុំ ចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ឹម កា** អនុប្រធានទី១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ ព្រឹទ្ធសភា សមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្ត្រី-រាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីប្រទានភ្លើងជ័យ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ និងព្រះរាជពិធីតន្ត្រីភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ខួបលើកទី៦៧ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណវិមានឯករាជ្យ រាជធានីភ្នំពេញ។

ព្រះរាជពិធីនេះ ប្រព្រឹត្តទៅក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានព្រះរាជវត្តមានសម្តេចព្រះអគ្គមហាសង្ឃ រាជទាំងពីរគណៈ និងវត្តមានឥស្សរជនជាន់ខ្ពស់នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត និងតំណាងស្ថានទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្ត្រី អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធ មន្ត្រី-រាជការគ្រប់ក្រសួង ស្ថាប័ន និងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សយ៉ាងអធិកអធម។

ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះ **នរោត្តម សីហនុ** ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបាន

លះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងភ្ញៀវគ្នាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យពីអាណានិគមបារាំង។ តាមប្រវត្តិសាស្ត្រ បារាំងបានដាក់អាណានិគមគ្រប់គ្រងលើប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៨៦៣ រហូតដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ទើបប្រទេសបារាំង បានប្រកាសប្រគល់ឯករាជ្យពេញលេញដល់កម្ពុជាវិញ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យដោយមានព្រះករុណាព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គឺជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្លើមបានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ។ កូនចៅប្រជានុរាស្ត្រកម្ពុជាគ្រប់ៗរូប សូមចងចាំ និងដឹងគុណនូវព្រះគុណបក្សារៈដ៏ធំធេង នៃព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ាវិន)



សមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤
ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៦



សម្តេចក្តី សាយ ឈុំ ដឹកនាំបន្តសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤

ផ្អែកតាមស្មារតីអង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥២រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៦ ដូចខាងក្រោមនេះ៖

របៀបវារៈទី១៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និង

សាធារណរដ្ឋសង្គមនិយមវៀតណាម។

សេចក្តីព្រាងច្បាប់នេះ គឺជាឯកសារគ្រឹះរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា ដោយកំណត់ខ្សែព្រំដែនមិនកែប្រែរឹងមាំយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ និងបង្កើនទំនាក់ទំនងអ្នកជិតខាងល្អ ថែរក្សាបាននូវព្រំដែនសន្តិភាព សាមគ្គីភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ រវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះគឺជាជោគជ័យនៃការអនុវត្តជាក់ស្តែងនូវនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រប្រទេសកម្ពុជា ស្របតាមមាត្រា៥២ ជំពូកទី៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **វ៉ា គីមហុង** ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និងជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ



ឯកឧត្តម សុខ គីសាន ឡើងអានរបាយការណ៍



ឯកឧត្តម វ៉ា គីមហុង ឡើងការពារសេចក្តីព្រាងច្បាប់

បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្និសញ្ញាស្តីពី ការ ហាមឃាត់អាវុធនុយក្លេអ៊ែរ។

ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹត មិនចូលបក្សសម្ព័ន្ធ និងហាមឃាត់ដាច់ខាតការផលិត ការដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធដីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។

រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហររឹងប៉ឹង សុទ្ធិដ្ឋិនិយម បានធ្វើទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការ ស្ថាប័ន-ជាតិ ស្ថាប័នអន្តរជាតិ ដើម្បីចុះហត្ថលេខាលើសន្និសញ្ញា ស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរនេះ កាលពីថ្ងៃទី៩ ខែ មករា ឆ្នាំ២០១៩ ក្នុងគោលបំណងមិនអនុញ្ញាតឱ្យប្រទេស ណាមួយមានអាវុធនុយក្លេអ៊ែរ និងផ្តល់ជំនួយទ្រទ្រង់លើក ទឹកចិត្តដល់បណ្តាប្រទេសហត្ថលេខីនៃតំបន់គ្មានអាវុធនុយក្លេអ៊ែរ។ ម្យ៉ាងទៀតផ្អែកតាមមាត្រា៥៤ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការហាមឃាត់ អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធដីវសាស្ត្រ និងអាវុធវិទ្យុសកម្ម ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ៖

នស/រកម/១២០៩/០២៣ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០០៩ ព្រះរាជាណាចក្រកម្ពុជាហាមដាច់ខាតចំពោះការផលិត ការ ដឹកជញ្ជូន ការប្រើប្រាស់ ការរក្សាទុកអាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធដីវសាស្ត្រ និងអាវុធវិទ្យុសកម្ម។ ការប្រកាន់ ជំហរមិនពាក់ព័ន្ធនឹងការផលិតអាវុធនុយក្លេអ៊ែរ ជាវិធាន-ការរួមចំណែករបស់ប្រទេសកម្ពុជា ក្នុងការរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព និងទប់ស្កាត់នូវការរីកសាយភាយអាវុធមហាប្រល័យ។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម ជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភា ទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យ ប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

សម្តេចពិជ័យសេនា **ឡៅ បាញ់** ឧបនាយករដ្ឋមន្ត្រី រដ្ឋ-មន្ត្រីក្រសួងការពារជាតិ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់ នេះ។



សម្តេចពិជ័យសេនា ឡៅ បាញ់ ឡើងការពារសេចក្តីព្រាងច្បាប់

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង



ឯកឧត្តម គង់ សារាជ ឡើងអានរបាយការណ៍

ច្បាប់ស្តីពី ការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោ-
ធនកម្មកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ
រវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង
ជប៉ុន។

ពិធីសារនេះនឹងធ្វើឱ្យពាណិជ្ជកម្មអាស៊ាន-ជប៉ុន មាន
ភាពល្អប្រសើរឡើងឆ្លើយតបទៅនឹងការវិវឌ្ឍនៃសេដ្ឋកិច្ច
ពិភពលោក នឹងតភ្ជាប់សេដ្ឋកិច្ចរវាងអាស៊ាន-ជប៉ុនតាមរយៈ
ការធ្វើសេរីភាវូបនីយកម្មលើពាណិជ្ជកម្ម សេវាកម្ម បន្លាស់ទី
រូបវន្តបុគ្គល ការវិនិយោគ ព្រមទាំងលើកកម្ពស់សហប្រតិ-
បត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងអាស៊ាន-ជប៉ុន។

ព្រះរាជាណាចក្រកម្ពុជានឹងមានកាលានុវត្តភាពកាន់តែ
ច្រើនបន្ថែមទៀត ក្នុងការទទួលបានផលប្រយោជន៍ពីកិច្ច-
ព្រមព្រៀងដែលបានធ្វើវិសោធនកម្មរួច ដោយសារជប៉ុន
ជាទីផ្សារមូលធនដ៏ធំក្នុងតំបន់ ព្រមទាំងមានបច្ចេកវិទ្យា
ជឿនលឿន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំ
រដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **ជា វ៉ាន់ដេត** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង

មន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់
នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ
ចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់
សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី
សេវាកម្ម។

សេចក្តីព្រាងច្បាប់នេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការ
លើវិស័យសេវាកម្ម ដោយលុបបំបាត់ឱ្យបានច្រើនបំផុតនូវ
ការរឹតត្បិតនានា ចំពោះពាណិជ្ជកម្ម សេវាកម្មក្នុងចំណោម
បណ្តារដ្ឋសមាជិកអាស៊ាន ពង្រីកវិសាលភាព និងធ្វើឱ្យកាន់
តែស៊ីជម្រៅជាងមុន ក្នុងការធ្វើសេរីភាវូបនីយកម្មពាណិជ្ជ-
កម្ម សេវាកម្មលើវិស័យ ឬអនុវិស័យថ្មីៗបន្ថែមទៀតឱ្យបាន
លើសពីអ្វីដែលបានធ្វើឡើងដោយបណ្តារដ្ឋសមាជិកអាស៊ាន
នៅក្រោមកិច្ចព្រមព្រៀងទូទៅស្តីពី ពាណិជ្ជកម្ម សេវាកម្ម
របស់អង្គការពាណិជ្ជកម្មពិភពលោក ហើយរួមចំណែកក្នុង
ការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកការធ្វើសមាហរណកម្ម
សេដ្ឋកិច្ច ព្រមទាំងការតភ្ជាប់នានា ដើម្បីសម្រេចបាននូវ
សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមានការចូលរួមពីវិស័យ
ឯកជន ក៏ដូចជារួមចំណែកក្នុងការសម្រេចបាននូវគោលដៅ



ឯកឧត្តម ជា វ៉ាន់ដេត ឡើងការពារសេចក្តីព្រាងច្បាប់

តាមការកំណត់របស់ផែនការលម្អិតសហគមន៍សេដ្ឋកិច្ច
អាស៊ាន២០២៥។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំ
រដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **ជា វ៉ាន់ដេត** រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍
និងទូរគមនាគមន៍ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង
មន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់
នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ
ចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការ
វិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហ-
ប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិ
អាស៊ី-អាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងជំរុញការវិនិ-
យោគ និងបង្កើតរបបវិនិយោគដោយសេរីងាយស្រួល តម្លា-
ភាព និងប្រកួតប្រជែងដែលធ្វើឱ្យមានសេរីភាវូបនីយកម្ម



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

ការវិនិយោគកាន់តែខ្លាំងឡើងបន្ថែមទៀត ព្រមទាំងពង្រឹង
កិច្ចសហប្រតិបត្តិការវិនិយោគ ធ្វើការសម្របសម្រួលការ
វិនិយោគ បង្កើននូវវិធាន បទប្បញ្ញត្តិវិនិយោគ និងផ្តល់ការ
ការពារការវិនិយោគ ដែលមានតម្លាភាពចំពោះវិនិយោគិន
នៃភាគីម្ខាងលើទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូល-
ដ្ឋានស្មើភាព និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក
ព្រមទាំងបានឆ្លុះបញ្ចាំងអំពីការប្តេជ្ញារួមរបស់ប្រទេសទាំង-
អស់ ដើម្បីបង្កើត និងលើកកម្ពស់តំបន់ពាណិជ្ជកម្ម និងវិនិ-
យោគក្នុងតំបន់អាស៊ាន-ឥណ្ឌាមួយ ដែលរួមមានតំបន់
ពាណិជ្ជកម្មសេរីសម្រាប់ទំនិញ សេវាកម្ម និងការវិនិយោគ។

តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជា
ពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញវិនិ-
យោគិនពីប្រទេសឥណ្ឌាមកវិនិយោគនៅកម្ពុជា ក្នុងឋានៈ
កម្ពុជាជាសមាជិកអាស៊ាន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រម
ជាលើកដំបូងចំនួន១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំ
រដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **ជិន ម៉ុនស៊ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេ-
សកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អម
ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ
មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ
ចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៦៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការ
វិនិយោគរវាងបណ្តាញសមាជិកនៃសមាគមប្រជាជាតិអាស៊ី-
អាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង



ឯកឧត្តម ជិន ប៊ុនសាន ឡើងការពារសេចក្តីព្រាងច្បាប់

នៃសាធារណរដ្ឋប្រជាមានិតចិន។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងជំរុញលំហូរវិនិយោគរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ តាមរយៈការបង្កើតឱ្យមាននូវបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចសម្រាប់ការវិនិយោគឱ្យកាន់តែប្រសើរឡើងក្នុងចំណោមភាគីនៃកិច្ចព្រមព្រៀង។ កិច្ចព្រមព្រៀងនេះក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្មរវាងគូភាគីដែលត្រូវបានផ្តួចផ្តើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានាសម្រាប់ការវិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ខាង ឬវិនិយោគិននៃរដ្ឋមិនមែនភាគីលើ

ទឹកដីនៃភាគីម្ខាងទៀត ដោយឈរលើមូលដ្ឋានស្មើភាព និងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

តាមរយៈកិច្ចព្រមព្រៀងនេះ ព្រះរាជាណាចក្រកម្ពុជាពិតជាបានបោះជំហានថ្មីមួយទៀតក្នុងការទាក់ទាញក្រុមហ៊ុនដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុង ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានពាណិជ្ជកម្ម ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន ១១៦សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី១។

ឯកឧត្តម **ជិន ប៊ុនសាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។


អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន៥២សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ាវីន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

**សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតសិង្ហបុរី
ចូលជួបសម្តែងការគួរសម និងជម្រាបលា**



ឯកឧត្តម ម៉ៃខៀង តាន់ កេង ស៊ីង និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ

នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៩:០០ នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឱ្យឯកឧត្តម **ម៉ៃខៀង តាន់ កេង ស៊ីង** (Michael Tan Keng Siong) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី ចូលជួប សម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម ត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណា- ចក្រកម្ពុជា។


ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរម- នាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជា- ណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនា ភក្តី **សាយ ឈុំ** បានថ្លែងនូវការកោតសរសើរ និងវាយ-

តម្លៃខ្ពស់ចំពោះជោគជ័យបេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជា ដោយបានខិតខំរួមចំណែក យ៉ាងធំធេងក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ច- សហប្រតិបត្តិការលើគ្រប់វិស័យ ប្រកបដោយលទ្ធផលជា ផ្នែក និងមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជា- ជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានវាយតម្លៃខ្ពស់ដោយកត់សម្គាល់ ឃើញថា ឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតនៃសាធា- រណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាបានយកចិត្ត ទុកដាក់ខ្ពស់ និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយ នឹងក្រសួង ស្ថាប័ន អាជ្ញាធរខេត្ត ក្រុង មន្ត្រីគ្រប់លំដាប់ថ្នាក់ និងជាពិសេសមានទំនាក់ទំនងល្អជាមួយនឹងប្រជាជន កម្ពុជា។

នៅក្នុងឱកាសនោះ ឯកឧត្តម **ម៉ៃខៀង តាន់ កេង ស៊ីង** ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសិង្ហបុរី បានថ្លែងអំណរ គុណចំពោះសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខ រដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចំណាយពេល វេលាដ៏មានតម្លៃអនុញ្ញាតឱ្យឯកឧត្តមចូលជួបសម្តែងការ គួរសម និងជម្រាបលា។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានសម្តែងនូវការសោកស្តាយ



បុគ្គលិកស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរី និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ក្នុងជំនួបសវនាការ

និងចូលរួមរំលែកទុក្ខជាមួយនឹងប្រជាជនកម្ពុជា ចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិ ក្នុងគ្រោះមហន្តរាយដោយសារទឹកជំនន់កាលពីពេលថ្មីៗនេះ ហើយសហគមន៍និងអ្នកវិនិយោគសិង្ហបុរីនៅកម្ពុជា ព្រមទាំងរដ្ឋាភិបាល នៃសាធារណរដ្ឋសិង្ហបុរី បានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយសម្រាលការលំបាករបស់ប្រជាជនកម្ពុជា ដែលរងគ្រោះដោយសារទឹកជំនន់។


ឯកឧត្តមឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា បេសកកម្មការទូតរយៈពេល៤ឆ្នាំកន្លះរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យ ដោយសារបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានការរីកចម្រើន ជាពិសេសទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរមានការកើនឡើងខ្ពស់។ ទំហំនៃការធ្វើពាណិជ្ជកម្មរបស់ប្រទេសសិង្ហបុរី រក្សាបានចំណាត់ថ្នាក់លំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលកំពុងវិនិយោគនៅប្រទេសកម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអង្គការនីតិបញ្ញត្តិនៃប្រទេសទាំងពីរ បានអនុវត្តតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ច

គ្នាទៅវិញទៅមក។ កាលពីឆ្នាំ២០១៧ សមាជិកព្រឹទ្ធសភាបានអញ្ជើញទៅបំពេញទស្សនកិច្ចឈ្វេងយល់អំពីសភានៃសាធារណរដ្ឋសិង្ហបុរី ហើយឆ្នាំ២០១៩ ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៣៩ នៅប្រទេសសិង្ហបុរី។ ប្រទេសទាំងពីរនឹងបន្តខិតខំថែមទៀត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

សម្តេចប្រមុខរដ្ឋស្តីទីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនសិង្ហបុរី ដែលបានចូលរួមរំលែកទុក្ខចំពោះប្រជាជនកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ និងបានផ្តល់ជំនួយតាមរយៈកាកបាទក្រហមកម្ពុជា។ សម្តេចប្រមុខរដ្ឋស្តីទីបានរម្មឹកថា ប្រទេសកម្ពុជា និងប្រទេសសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងការទូត នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ១៩៦៥។ ឆ្នាំនេះ គឺជាខួបទី៥៥ឆ្នាំនៃទំនាក់ទំនងការទូត ហើយប្រទេសទាំងពីរបានប្រារព្ធពិធីអបអរសាទរខួបលើកទី៥៥ នៃចំណងការទូត តាមរយៈការរៀបចំព្រឹត្តិការណ៍បង្ហាញគំនូរ សិល្បៈ ម្ហូបអាហារ តន្ត្រី និងវប្បធម៌របស់ប្រទេសទាំងពីរ។ កត្តានេះបានបង្ហាញឱ្យឃើញពីទំនាក់ទំនងកាន់តែរឹងមាំ និងស៊ីជម្រៅរវាងប្រជាជន និងប្រទេសទាំងពីរ។

សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីពេញចិត្ត



ទិដ្ឋភាពក្នុងជំនួបសវនាការ

និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ-
ការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ
មានការរីកចម្រើនឥតឈប់ឈរ ហើយការរីកចម្រើននេះ
ស្តែងឡើងតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញ
ទៅមករបស់ថ្នាក់ដឹកនាំកំពូល មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ
គ្រប់លំដាប់ថ្នាក់ និងបានគាំទ្រគ្នាទៅវិញទៅមកក្នុងក្រប-
ខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេច
ប្រមុខរដ្ឋស្តីទីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល
សិង្ហបុរី ដែលបានជួយពង្រឹងសមត្ថភាពមន្ត្រីរាជការកម្ពុជា
លើជំនាញនានា តាមរយៈមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិ-
ការកម្ពុជា-សិង្ហបុរី រហូតមកដល់បច្ចុប្បន្នមានមន្ត្រីជាង
៩.៩០០នាក់ បានទទួលការបណ្តុះបណ្តាលក្រោមគំនិត
ផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន ចំនួន១៥.៤០០
នាក់ ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការសិង្ហបុរី។


ជាពិសេសក្នុងអាណត្តិបេសកកម្មរបស់ឯកឧត្តមឯកអគ្គ-
រដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទីបានសម្តែងនូវសេចក្តីរីករាយ
ចំពោះកំណើននៃទំហំពាណិជ្ជកម្ម ការវិនិយោគ និងការមក
ទស្សនកិច្ចរបស់ប្រជាជនសិង្ហបុរីដែលមានការកើនឡើងជា
លំដាប់។ ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ ពាណិជ្ជកម្មទ្វេភាគី
របស់ប្រទេសមានទំហំជិត២ពាន់លានដុល្លារអាមេរិក ហើយ
ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាមានទំហំដល់ទៅ២៥,៦
ភាគរយ។ សម្តេចសង្ឃឹមថាក្រោយជំងឺកូវីដ-១៩ទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ
នឹងបន្តរីកចម្រើនជាបន្តបន្ទាប់ថែមទៀត។ សម្តេចប្រមុខរដ្ឋ
ស្តីទីបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋ
សិង្ហបុរីដែលបានទប់ស្កាត់នៃការឆ្លង និងការរីករាលដាល
ជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងសូមជូនពរឱ្យ
រដ្ឋាភិបាល និងប្រជាជនសិង្ហបុរីជម្នះបានលើជំងឺកូវីដ-១៩
បានឆាប់រហ័ស។ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ

រវាងអង្គការនីតិបុព្វត្តិនៃប្រទេសទាំងពីរ សម្តេចប្រមុខរដ្ឋ
ស្តីទីបានថ្លែងអំណរគុណចំពោះស្ថានឯកអគ្គរដ្ឋទូតសិង្ហបុរី
ដែលបានជួយសម្របសម្រួលឱ្យមន្ត្រីរាជការនៃអគ្គលេខា-
ធិការដ្ឋានព្រឹទ្ធសភា បានទៅធ្វើកម្មសិក្សាស្តីពី ការងារសភា
នៅសភានៃសាធារណរដ្ឋសិង្ហបុរីចំនួន២លើក។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្តេចប្រមុខរដ្ឋស្តីទី
បានផ្តាំធ្វើនូវព្រះរាជបណ្តាំសួរសុខទុក្ខ ដោយសេចក្តីគោរព
និងសេចក្តីនឹករលឹក អំពីព្រះករុណាព្រះបាទសម្តេចព្រះ-
បរមនាថ **នរោត្តម សីហមុនី** ព្រះមហាក្សត្រ នៃព្រះ-
រាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី **នរោត្តម
មុនីនាថ សីហនុ** និងថ្នាក់ដឹកនាំកំពូលជាតិនៃព្រះរាជា-
ណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធា-
រណរដ្ឋសិង្ហបុរី។

សម្តេចប្រមុខរដ្ឋស្តីទីបានបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា
និងរាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនជានិច្ចបន្តធ្វើកិច្ចសហ-
ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកអគ្គរដ្ឋទូតសិង្ហបុរីថ្មី និង
ស្ថានទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេច
ប្រមុខរដ្ឋស្តីទីបានប្រសិទ្ធពរជូនឯកឧត្តមឯកអគ្គរដ្ឋទូត សូម
មានសុខភាពល្អបរិបូណ៌ និងទទួលបានជោគជ័យ ក្នុង
បេសកកម្មថ្មីនាពេលខាងមុខ។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ារិន)



សម្តេចប្រមុខរដ្ឋស្តីទី សាយ ឈុំ ថតរូបអនុស្សាវរីយជាមួយឯកឧត្តម ម៉ៃខ័ល តាន់ កេង ស៊ីង

សម្តេចប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យប្រតិភូនិស្សិតខ្មែរប្រឡងជាប់អាហារូបករណ៍
អូស្ត្រាលី និងនូវវេលាសេឡង់ ចូលរួមសម្តែងការគួរសម និងទទួលអនុសាសន៍



សម្តេចប្រមុខរដ្ឋស្តីទី សំណេះសំណាលនិស្សិតអាហារូបករណ៍

នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិតខ្មែរប្រឡងជាប់អាហារូបករណ៍អូស្ត្រាលី និងនូវវេលាសេឡង់ ចំនួន២៧នាក់ ចូលរួមសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យនានានៅប្រទេសអូស្ត្រាលី និងប្រទេសនូវវេលាសេឡង់។

នៅក្នុងឱកាសនោះ លោក **ឡេង សុភា** តំណាងនិស្សិតខ្មែរប្រឡងជាប់អាហារូបករណ៍អូស្ត្រាលី និងនូវវេលាសេឡង់ បានធ្វើសេចក្តីរាយការណ៍ជូនសម្តេចប្រមុខរដ្ឋស្តីទីអំពីអាហារូបករណ៍របស់រដ្ឋាភិបាលអូស្ត្រាលី និងនូវវេលាសេឡង់។ ក្រុមនិស្សិតនឹងត្រូវចេញដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវវេលាសេឡង់នៅខែមករាឆ្នាំ២០២១ ខាងមុខនេះ មានចំនួន២៧នាក់ ដែលបានប្រឡងជាប់អាហារូបករណ៍អូស្ត្រាលីចំនួន១៨នាក់ និងនូវវេលាសេឡង់ចំនួន៩នាក់ ក្នុងនោះមានស្រី១១នាក់។ ក្នុងចំណោមនិស្សិត២៧

នាក់នេះ មានមន្ត្រីរាជការបម្រើការតាមក្រសួង ស្ថាប័នចំនួន១៦នាក់ និងបុគ្គលិកក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាលចំនួន១១នាក់។

សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្មួយៗទាំងអស់ដែលត្រូវបានជ្រើសរើសជានិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី និងនូវវេលាសេឡង់ ដែលជាអាហារូបករណ៍អន្តរជាតិដ៏មានសក្តានុពលមួយ។

សម្តេចប្រមុខរដ្ឋស្តីទីបានផ្ញើកញ្ជីឡើងវិញអំពីប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា ដែលបានជួបប្រទះនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពតដែលបានបំផ្លាញប្រទេសកម្ពុជាយើងគ្មានសល់ ទាំងរចនាសម្ព័ន្ធសង្គម និងធនធានមនុស្សដល់ឫសគល់។ ចាប់ពីក្រោយមហាជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩មក ប្រទេសយើងបានយកចិត្តទុកដាក់ជាចម្បងក្នុងការស្តារ ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សតាំងពីពេលនោះមក ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសទោះបីពេលនោះប្រទេសយើងស្ថិតក្នុងស្ថានភាពដែលមានសង្គ្រាមផង និងមានការខិតខំអភិវឌ្ឍប្រទេសផងក្តី។ លទ្ធផលដែលយើងបានឃើញអំពីការបណ្តុះបណ្តាល និងអភិវឌ្ឍន៍ធនធានមនុស្សនៅពេលនោះ មកដល់ពេលនេះ គឺមាននិស្សិតមួយចំនួនកំពុងតែកាន់តួនាទីជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងជាមន្ត្រីជំនាញនៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុងនានា។

សម្តេចប្រមុខរដ្ឋស្តីទីបានផ្តាំធ្វើដល់ក្មួយៗទាំងអស់នូវអនុសាសន៍ល្អៗចំនួន ៧ចំណុចសំខាន់ៗដូចតទៅ៖



ទី១-ពេលក្នុងៗចេញទៅសិក្សាឆ្ងាយពីគ្រួសារ ពីប្រទេសជាតិ នឹងមានការនឹករលឹកមនោសញ្ចេតនាចំពោះគ្រួសារ និងប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងៗត្រូវតែព្យាយាមធ្វើយ៉ាងណាកុំឱ្យមនោសញ្ចេតនានៃការនឹករលឹកនេះ ក្លាយទៅជាឧបសគ្គដែលរារាំងដល់ការសិក្សា ដូចនេះក្នុងៗត្រូវតែមានការប្តេជ្ញាចិត្តខ្ពស់ ដើម្បីជម្នះគ្រប់ឧបសគ្គ ខិតខំរៀនសូត្រឱ្យឈានដល់ការសម្រេចជោគជ័យនៅទីចុងបំផុត។

ទី២-សូមយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់ទម្លាប់ ប្រពៃណីរបស់ប្រទេសទាំងពីរ ធ្វើយ៉ាងណាខិតខំបង្ហាញឱ្យបានអំពីអត្តចរិត ថ្លៃថ្នូរ រាបសា ឧស្សាហ៍ព្យាយាម និងអត់ធ្មត់របស់ជនជាតិខ្មែរយើង។

ទី៣-សូមក្នុងៗត្រូវយកចិត្តទុកដាក់គោរពវិន័យ បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ គោរពថ្នាក់ដឹកនាំសាកលវិទ្យាល័យ ដោយគោរពនូវការបង្ហាត់បង្រៀនរបស់លោកសាស្ត្រាចារ្យ ទៅតាមសុភាសិតខ្មែរយើងដែលបានទូន្មានកូនចៅ នាពេលបច្ចុប្បន្ន និងទៅអនាគតនោះគឺ ងើយស្តុក ខិនដាក់គ្រាប់។

ទី៤-សូមក្នុងៗខិតខំឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត កម្លាំងប្រាជ្ញា ដើម្បីឈានទៅសម្រេចបាននិទ្ទេសជានិស្សិតល្អ ជានិស្សិតឆ្នើមនៅពេលបញ្ចប់ការសិក្សា ដើម្បីស័ក្តិសមទៅនឹងសេចក្តីសង្ឃឹម ជំនឿជឿជាក់របស់សាកលវិទ្យាល័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាល នៃប្រទេសអូស្ត្រាលី និងប្រទេសនូវវែលសេឡង់ផងដែរ។

ទី៥-ត្រូវរក្សាភ្ជាប់នូវទំនាក់ទំនងជាមួយនឹងបណ្តាមិត្តជានិស្សិតរួមថ្នាក់ និងសាស្ត្រាចារ្យ មន្ត្រីបុគ្គលិករបស់សាកលវិទ្យាល័យ និងជាមួយនឹងប្រជាជននៃប្រទេសសាមី ដើម្បីផ្សព្វផ្សាយអំពីសភាពការណ៍ពិត ប្រពៃណី វប្បធម៌ដ៏ល្អផ្សេងៗ សក្តានុពលដ៏សម្បូរបែបរបស់ប្រទេសជាតិយើងក្នុងគោលបំណងដើម្បីឱ្យគេយល់កាន់តែច្បាស់ ហើយឱ្យគេជួយផ្សព្វផ្សាយ ដើម្បីអូសទាញភ្ញៀវទេសចរមកទស្សនា និងអ្នកវិនិយោគមកបណ្តាក់ទុននៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។

ទី៦-សូមក្នុងៗនិស្សិតអាហារូបករណ៍អូស្ត្រាលី និងនូវវែលសេឡង់ដែលត្រូវទៅសិក្សានៅឆ្នាំ២០២១ និងនិស្សិត

ដែលបានទៅសិក្សាមុន ត្រូវខិតខំសាមគ្គីគ្នាក្នុងរង្វង់គ្រួសារខ្មែរឱ្យបានស្មិតរមួត ប្រកបដោយសុខដុមរមនាដោយអនុវត្តឱ្យបានល្អ ទៅតាមសុភាសិតខ្មែរថា នៅផ្ទះម្តាយទីទៃទៅព្រៃម្តាយតែមួយ។

ទី៧-ក្នុងបរិបទបច្ចុប្បន្នដែលគំរាមកំហែងដោយជំងឺកូវីដ-១៩ សូមយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាពផ្ទាល់ខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងគោរពតាមការណែនាំរបស់អាជ្ញាធររបស់ប្រទេសសាមី ដើម្បីធ្វើយ៉ាងណាជៀសឱ្យបានកុំឱ្យឆ្លងជំងឺកូវីដ-១៩។

សម្តេចប្រមុខរដ្ឋស្តីទីមានជំនឿជឿជាក់ថា នៅពេលដែលក្នុងៗបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ត្រូវយកចំណេះដឹង និងរៀនសូត្របន្ថែមអំពីបទពិសោធន៍ហើយជាពិសេសគឺឈោងចាប់យកបច្ចេកវិទ្យាថ្មីៗ ដើម្បីយកមកចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិយើងទៅតាមទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ គឺនឹងប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ សំដៅជំរុញការកសាងប្រទេសយើងឱ្យក្លាយទៅជាប្រទេសដែលមានការរីកចម្រើនខ្ពស់ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គមដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញនូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ។

(អត្ថបទ៖ នុត សច្ចៈ រូបភាព៖ គង់ យ៉ាវិន)



ទិដ្ឋភាពជំនួបសម្តែងការគូរសម និងទទួលអនុសាសន៍

ព្រឹទ្ធសភាប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍
ដើម្បីពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន៦



ឯកឧត្តម ស៊ឹម កា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

នាព្រឹកថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោម អធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បី ពិនិត្យ និងសម្រេចលើរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ និងសម្រេចលើរបាយការណ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំ លើកទី៥ និងលើកទី៦ នីតិកាលទី៤ ។

២-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ល្បែងពាណិជ្ជកម្ម ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៣-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនៅក្នុង

របៀបវារៈសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤។
៤-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័ត យល់ព្រមលើ៖

១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណា- ចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ីស្តីពី ការលុប បំបាត់ការយកពន្ធគ្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល និងការបង្ការការគេចវេនពន្ធ និងការចៀស វាងពន្ធ។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជា- ណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធគ្រួតគ្នា ពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេនពន្ធ និងការចៀសវាងពន្ធទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

៥-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋកូរ៉េ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤។

៦-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី ៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ ព្រមលើអនុសញ្ញាស្តីពី បត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះ-



ទិដ្ឋភាពក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា



ទិដ្ឋភាពកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

រាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

៧-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

៨-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពី បាត ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

៩-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្មពិធីសារម៉ុងអេរ៉ាល់ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន ទៅក្នុងរបៀបវារៈសម័យប្រជុំលើក

ទី៦ ព្រឹទ្ធសភានីតិកាលទី៤។

១០-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

១១-កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤ ដើម្បីស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៤ ព្រមទាំងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៩ខាងលើនេះ។

(អត្ថបទ៖ ទេព មករា រូបភាព៖ គង់ យ៉ារិន)



ទិដ្ឋភាពកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ព្រឹទ្ធសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៤



ឯកឧត្តម ស៊ឹម កា ដឹកនាំការបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤

នាព្រឹកថ្ងៃចន្ទ ទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ស៊ឹម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៧រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ដូចខាងក្រោមនេះ៖

របៀបវារៈទី១៖ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពី សកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៤។

ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក។

ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៥ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៥ករណី ធ្វើលិខិតអន្តរា-

គមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៥ករណី កំពុងពិនិត្យសិក្សាចំនួន១៤ករណី បានទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីក្រសួង ស្ថាប័នចំនួន៣ករណី និងទទួលឯកសារពាក្យបណ្តឹង ដែលក្រសួងស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១៣ករណី។

គណៈកម្មការព្រឹទ្ធសភាបានប្រជុំផ្ទៃក្នុងចំនួន២៣លើក ចុះបេសកកម្មក្នុងប្រទេសចំនួន១៦លើក ចូលរួមកិច្ចប្រជុំក្រៅប្រទេសតាមរយៈប្រព័ន្ធវីដេអូចំនួន៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១១៥លើក ទំនាក់ទំនងជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិចំនួន៦លើក ចូលរួមពិធីផ្លូវការផ្សេងៗចំនួន ២១៩លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន៣០២លើក។

គណៈកម្មការទាំង១០ដែលជាសេនាធិការរបស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ដោយបានជួបពិភាក្សាការងារជាមួយនឹងក្រសួង ស្ថាប័ននានា និងចុះតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានការអនុវត្តរដ្ឋធម្មនុញ្ញ ច្បាប់ និងគោលនយោបាយនានា ដែលរាជរដ្ឋាភិបាលបាននឹងកំពុងដាក់ឱ្យអនុវត្ត ដើម្បីលើកកម្ពស់ជីវភាពរស់នៅលើគ្រប់វិស័យរបស់ប្រជាជនទូទាំងប្រទេស។

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ និងក្រុមសមាជិកព្រឹទ្ធសភា បានរៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ខេត្ត ក្រុង ស្រុក ចំនួន៣លើក នៅរាជធានីភ្នំពេញ ខេត្តកោះកុង និងខេត្តត្បូងឃ្មុំ ព្រមទាំងបានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយនឹងប្រជាពលរដ្ឋ មេឃុំ ចៅសង្កាត់



ឯកឧត្តម ទេព ងន ឡើងអានរបាយការណ៍ចន្លោះសម័យប្រជុំលើកទី៥ និងទី៦

សៀវភៅ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងអាជ្ញាធរក្រុង ស្រុក នៅខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

ក្នុងការចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ប្រាក់បៀវត្សផ្ទាល់ខ្លួន សម្ភារការពារ និងបានចុះអប់រំផ្សព្វផ្សាយស្តីពី វិធានការការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងបានអញ្ជើញចុះទៅកាន់តំបន់ដែលទទួលរងគ្រោះដោយសារទឹកជំនន់ ដើម្បីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋកំពុងជួបការលំបាក។

ព្រឹទ្ធសភាសូមសម្តែងនូវការកោតសរសើរដ៏ជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការគ្រប់គ្រងសភាពការណ៍ និងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងបានទាន់ពេលវេលា និងបានចាត់វិធានការចាំបាច់ប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួច ដែលបានទទួលការត្រួតពិនិត្យព្យាបាលថែទាំដោយយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈពិតប្រាកដ។

ព្រឹទ្ធសភាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ និងជំនន់ទឹកភ្លៀង។

ព្រឹទ្ធសភាសូមសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អាយុជីវិត និងការខូចខាតទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដែលបង្ក

ឡើងដោយសារគ្រោះមហន្តរាយជំនន់ទឹកភ្លៀង។
របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

សេចក្តីព្រាងច្បាប់នេះ មានវិសាលភាពអនុវត្តចំពោះមណ្ឌលល្បែងពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយមានគោលបំណងធានាដល់ការគ្រប់គ្រងមណ្ឌលពាណិជ្ជកម្មសមាហរណ និងល្បែងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់វិស័យទេសចរណ៍ បង្កើតការងារ បង្កើនចំណូលរដ្ឋរក្សាសុវត្ថិភាព និងសន្តិសុខសង្គមជាពិសេសជារបងការពារព្រំដែនដីរឹងមាំ ព្រមទាំងបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋក្នុងការតាំងទីលំនៅឋានថ្មី និងប្រកបអាជីវកម្មផ្សេងៗ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១២ជំពូក និង៩៧មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១៤សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។



ឯកឧត្តម ជា ជេដ្ឋី ឡើងអានរបាយការណ៍

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។

សេចក្តីព្រាងច្បាប់នេះ នឹងធានាដល់ការគ្រប់គ្រងធនធានសាធារណៈឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ព្រមទាំងចូលរួមចំណែកក្នុងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ដែលទាំងអស់នេះ សុទ្ធតែជាសមាសភាពដ៏សំខាន់នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់គាំទ្រដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងការបន្តអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនឈានឡើង ក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពនៅក្នុងបរិការណ៍ថ្មី ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១២ជំពូក និង ៩០មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

- ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ីស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេរៈពន្ធ និងការចៀសវាងពន្ធ។
- ២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ



ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឡើងការពារសេចក្តីព្រាងច្បាប់

ស្តីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេរៈពន្ធ និងការចៀសវាងពន្ធ។

សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងក្នុងគោលដៅទាក់ទាញសម្រួលការវិនិយោគ និងពាណិជ្ជកម្ម អន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ក៏ដូចជាក្នុងការបំពេញកាតព្វកិច្ចក្របខ័ណ្ឌអាស៊ាន។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន៣មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្រោយកិច្ចព្រមព្រៀងនេះចូលជាធរមាន ព្រះរាជាណា-



ឯកឧត្តម គង់ សារាជ ឡើងអានរបាយការណ៍



ឯកឧត្តម ប៉ាន សូរស័ក្តិ ឡើងការពារសេចក្តីព្រាងច្បាប់

ចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចតទៅ៖

-ធ្វើឱ្យពាណិជ្ជកម្មរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន មានភាពប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើននៃសេដ្ឋកិច្ចសកល

-ធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្ម ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឱ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានា

-លើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសរវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន

-រួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវចំណាយទីផ្សារ ដើម្បីជំរុញភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រមជាលើកដំបូងចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **ប៉ាន សូរស័ក្តិ** រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៧សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

អង្គប្រជុំព្រឹទ្ធសភាបានផ្អាកនៅវេលាម៉ោង១១:៣០នាទីនាថ្ងៃដដែល។

ព្រឹទ្ធសភានឹងបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០។

(អត្ថបទ៖ទេព មករា រូបភាព៖គង់ យ៉ារិន)



សមាជិក សមាជិកាព្រឹទ្ធសភា លើកដៃអនុម័តច្បាប់

ព្រឹទ្ធសភាបន្តសម័យប្រជុំលើកទី៦ ដើម្បីពិនិត្យ និងឱ្យយោបល់
លើសេចក្តីព្រាងច្បាប់ចំនួន៥



ឯកឧត្តម ស៊ីម កា ដឹកនាំបន្តសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤

នាព្រឹកថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨:០០ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៤ ក្រោមអធិបតីភាពឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត **ស៊ីម កា** ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៦រូប។

អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន៥ ដូចខាងក្រោមនេះ៖

របៀបវារៈទី១៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្និសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងបង្កើនប្រសិទ្ធភាពនៃប្រទេសទាំងពីរក្នុងការបង្ការការស៊ើបអង្កេត ការចោទប្រកាន់ និងការបង្ក្រាបបទល្មើសតាមរយៈសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ មានសារសំខាន់ និងអត្ថប្រយោជន៍ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មដោយឈរលើគោលការណ៍គោរពនូវអធិបតេយ្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក និងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែនរួមមាន៖ ការជួញដូរមនុស្ស

ជាពិសេសស្ត្រី និងកុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ សន្និសញ្ញានេះ នឹងក្លាយជាមូលដ្ឋានគតិយុត្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការធ្វើសំណើ និងអនុវត្តសំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការរបស់ភាគីនីមួយៗ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១២ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **ភេត ទិន្ធ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី២៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី បត្យាប័នរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការប្រឆាំងឧក្រិដ្ឋកម្ម ដោយគោរពតាមគោលការណ៍រដ្ឋធម្មនុញ្ញរៀងៗខ្លួន អធិបតេយ្យភាព សមភាព និងផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនរួមមាន៖ ការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងការប្រឆាំងអំពើពុករលួយ។

សេចក្តីព្រាងច្បាប់នេះ ផ្តល់សារសំខាន់ និងអត្ថប្រយោជន៍ដល់គូភាគីក្នុងការបង្កើតឱ្យមាននូវក្របខ័ណ្ឌច្បាប់ ដើម្បីស្វែងរកជនល្មើស ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិ-

ការក្នុងក្របខ័ណ្ឌអន្តរជាតិ ក្នុងវិស័យព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១២ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **កើត រិទ្ធ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៣៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមានគោលបំណងពង្រឹងមូលដ្ឋានច្បាប់នៃការផ្តល់ការជួយគ្នាទៅវិញទៅមកក្នុងវិស័យព្រហ្មទណ្ឌ លើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីដោយឈរលើគោលការណ៍គោរពនូវអធិបតេយ្យភាព សមភាព សុចរិតភាពដែនដី មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងក្របខ័ណ្ឌច្បាប់អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់បទឧក្រិដ្ឋកម្មឆ្លងដែន រួមមាន ការជួញដូរមនុស្ស ជាពិសេសស្ត្រី



ឯកឧត្តម អ៊ុក ឃីនឈឿន ឡើងអានរបាយការណ៍

និងកុមារ អំពើពុករលួយ ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាអាទិ៍ ដោយអនុលោមតាមច្បាប់ជាតិរបស់គូភាគី និងគោរពគោលការណ៍នៃច្បាប់អន្តរជាតិ។

សេចក្តីព្រាងច្បាប់នេះ ផ្តល់សារសំខាន់ និងអត្ថប្រយោជន៍ដល់គូភាគីក្នុងការបង្កើតឱ្យមានក្របខ័ណ្ឌគតិយុត្តសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ក្នុងការធ្វើសំណើ និងអនុវត្តន៍សំណើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ដើម្បីជួយដល់ការស៊ើបអង្កេត និងនីតិវិធីតុលាការរបស់ភាគីនីមួយៗ ហើយមានវិសាលភាពជំនួយផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន១១២ សំឡេងនៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **កើត រិទ្ធ** រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញមកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៤៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាមីណាម៉ាតាស្តីពី បាត។

សេចក្តីព្រាងច្បាប់នេះ មានគោលបំណងដើម្បីការពារ



ឯកឧត្តម កើត រិទ្ធ ឡើងការពារសេចក្តីព្រាងច្បាប់



ឯកឧត្តម ម៉ុង ឫទ្ធី ឡើងអានរបាយការណ៍

សុខភាពមនុស្ស គាំពារបរិស្ថានពីការបញ្ចេញ ការសាយ-
ភាយបារត និងសមាសធាតុបារត ដែលបង្កឡើងដោយ
សកម្មភាពរបស់មនុស្ស។ បារតត្រូវបានចាត់ទុកជាសារធាតុ
គីមីគ្រោះថ្នាក់ដែលមានកម្រិតពុលខ្ពស់មិនងាយបំបែក
ធាតុ និងផ្លាស់ទីបានចម្ងាយឆ្ងាយ ហើយអាចបង្កហានិភ័យ
ខ្ពស់ដល់សុខភាពមនុស្ស រួមមាន៖ ការបង្កផលប៉ះពាល់លើ
ប្រព័ន្ធប្រសាទ ប្រព័ន្ធភាពស៊ាំ និងការរីកលូតលាស់របស់
ទារកក្នុងផ្ទៃ ព្រមទាំងបង្កជំងឺមហារីក និងជំងឺរ៉ាំរ៉ៃផ្សេង
ទៀត។

សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជំនួយបច្ចេកទេស ជំនួយ
ហិរញ្ញវត្ថុពីប្រទេសអភិវឌ្ឍន៍ និងអង្គការអន្តរជាតិពាក់ព័ន្ធ
សម្រាប់ការអនុវត្តវិធានចាំបាច់ដែលបញ្ញត្តិនៅក្នុងអនុសញ្ញា
នេះ និងបានរួមចំណែកបំពេញបន្ថែមដល់ការអនុវត្តអនុ-
សញ្ញាពហុភាគីក្នុងវិស័យគាំពារបរិស្ថាន ដែលព្រះរាជាណា-
ចក្រកម្ពុជាបានចូលជាភាគី ព្រមទាំងបានរួមចំណែកក្នុង
ការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់
រាជរដ្ឋាភិបាល គោលនយោបាយកាត់បន្ថយភាពក្រីក្រ លើក
កម្ពស់កិច្ចគាំពារបរិស្ថានសំដៅឆ្ពោះទៅសម្រេចបាននូវការ
អភិវឌ្ឍប្រទេសប្រកបដោយចីរភាព។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន២មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រម
ជាលើកដំបូងចំនួន១១០សំឡេង នៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំ
រដ្ឋសភាលើកទី៥ នីតិកាលទី៦។

ឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន អម
ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ

មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ
ចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

របៀបវារៈទី៥៖ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាង
ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិសោធនកម្ម ពិធីសារ-
ម៉ុងអេរ៉ាល់ ស្តីពី សារធាតុបំផ្លាញស្រទាប់អូហ្សូន។

សេចក្តីព្រាងច្បាប់នេះ នឹងរួមចំណែកក្នុងការអនុវត្តយុទ្ធ-
សាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល
គោលនយោបាយកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កិច្ច
គាំពារបរិស្ថាន ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
និងអភិរក្សធនធានធម្មជាតិ សំដៅឆ្ពោះទៅសម្រេចបាននូវ
ការអភិវឌ្ឍប្រទេសប្រកបដោយនិរន្តរភាព។

សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន២មាត្រា ត្រូវ
បានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាអនុម័តយល់ព្រម
ជាលើកដំបូងចំនួន១១១សំឡេង នៃចំនួនសមាជិករដ្ឋសភា
ទាំងមូល កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ នាសម័យប្រជុំ
រដ្ឋសភាលើកទី៥ នីតិកាលទី៦។



ឯកឧត្តម សាយ សំអាល់ ឡើងការពារសេចក្តីព្រាងច្បាប់

ឯកឧត្តម **សាយ សំអាល់** រដ្ឋមន្ត្រីក្រសួងបរិស្ថាន អម
ដោយថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ បានអញ្ជើញ
មកការពារសេចក្តីព្រាងច្បាប់នេះ។

អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាព
ទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ
ចំនួន៥៦សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

(អត្ថបទ៖ទេព មករា រូបភាព៖គង យ៉ាវីន)

**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនឹង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខ
ទុក្ខមន្ត្រី កងកម្លាំងនគរបាលប៉ុស្តិ៍ កងកម្លាំងប្រជាការពារ
យុវជន យុវនារី អាជ្ញាធរសង្កាត់សាក់សំពៅ ខណ្ឌដង្កោ
រាជធានីភ្នំពេញ។



✽ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចវិបុល
សេនាភក្តី **សាយ ឈុំ** ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រ
កម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍
របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ **នរោត្តម
សីហមុនី** ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គ
ស្តេចយាងពីទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន
មកកាន់មាតុប្រទេសវិញ នៅអាកាសយានដ្ឋានអន្តរជាតិ
ភ្នំពេញ។



✽ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេច
វិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជា-
ណាចក្រកម្ពុជា បានអញ្ជើញចូលរួមរំលែកទុក្ខជាមួយនឹង
ក្រុមគ្រួសារសពឧបាសិកា **អ៊ុន មី** នៅវត្តព្រះធាតុ សង្កាត់
រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។



**សកម្មភាពថ្នាក់ដឹកនាំព្រឹទ្ធសភាជួបសំណេះសំណាលជាមួយនិង
ប្រជាពលរដ្ឋ និងចូលរួមពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម
កិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា
បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា ថ្វាយកម្រងផ្កា និងគោរពព្រះវិញ្ញាណក្ខន្ធព្រះ-
បរមរតនកោដ្ឋ ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា
និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២០
នៅព្រះមណ្ឌបតម្កល់ព្រះបរមរូប ជិតវិមានឯករាជ្យ រាជធានី
ភ្នំពេញ។



✽ នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម
កិត្តិសង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភា
បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណា-
ចក្រកម្ពុជា ដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធបុព្វការីជន
នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសទិវាបុណ្យ
ឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពល-
ខេមរភូមិន្ទ ឆ្នាំ២០២០។



✽ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមកិត្តិ-
សង្គហបណ្ឌិត **ទេព ខន** អនុប្រធានទី២ព្រឹទ្ធសភាបាន
អញ្ជើញចូលរួមក្នុងពិធីបុណ្យទក្ខិណានុប្បទាន និងរាប់បាត្រ
ព្រះសង្ឃ១០៨អង្គ ដើម្បីឧទ្ទិសមហាភុសលផលបុណ្យ
ជូនដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល
ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងលោកជំទាវ **ត្បែង
ស្នើន ជា ស៊ីម** ព្រមទាំងញាតកាទាំងប្រាំពីរសន្តាន នៅ
ភូមិកន្លែងប្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។



**ក្រុមសមាជិកាព្រឹទ្ធសភាចែកអំណោយដល់ពលរដ្ឋនាយកគ្រោះ
៥០គ្រួសារ នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ**



លោកជំទាវ មាន សំអាន សំណោះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

លោកជំទាវ **មាន សំអាន** ប្រធានក្រុមសមាជិកាព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងជនពិការចំនួន ៥០គ្រួសារ និងប្រជាការពារប្រធានភូមិ សមាជិកភូមិចំនួន ៦១នាក់ នៅឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២០។

លោកជំទាវ **មាន សំអាន** បាននាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលធ្វើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាអាណិតស្រឡាញ់ចែករំលែកនូវការលំបាកជាមួយនឹងប្រជាពលរដ្ឋ។ លោកជំទាវបានផ្តាំធ្វើដល់ប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នកូនចៅតូចៗ កុំបណ្តែតបណ្តោយឱ្យលេងទឹក ពីព្រោះអាចបណ្តាលឱ្យបាត់បង់ជីវិតដោយសារលង់ទឹកបាន។ ដូចនេះត្រូវការការពារពួកគេឱ្យបានល្អជៀសវាងមានវិប្បដិសារីនៅពេលបាត់បង់សមាជិកគ្រួសារដោយសារការធ្វេសប្រហែស។

លោកជំទាវបានផ្តាំបន្តទៀតថា ត្រូវគិតគូរយកចិត្តទុក

ដាក់ថែទាំសុខភាពឱ្យបានល្អ និងរក្សាអនាម័យព្រោះសុខភាពជាកត្តាចម្បង ដោយត្រូវបរិភោគទឹកដ៏ស្អាត ដើម្បីការពារកុំឱ្យកើតមានជំងឺរាគស ឬជំងឺដង្កាត់ផ្សេងៗដែលធ្វើឱ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

លោកជំទាវ **មាន សំអាន** បានអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នា ចូលរួមបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើយ៉ាងណាកុំឱ្យនៅក្នុងភូមិរបស់យើងមានអ្នកឆ្លងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

អំណោយដែលចែកជូនប្រជាពលរដ្ឋនាយកគ្រោះនាឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខកំប៉ុង១យួរ ទឹកត្រីទឹកស៊ីអ៊ីវ១យួរ ក្រមា១ សាប៊ូ១ដុំ ទឹកបរិសុទ្ធ១កេស និងថវិកាចំនួន៣ម៉ឺនរៀល និងប្រជាការពារ ប្រធានភូមិ សមាជិកភូមិចំនួន៧២នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ និងថវិកា៣ម៉ឺនរៀល។

(អត្ថបទ និងរូបភាព៖ នុត សច្ចៈ)



ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងប្រជាការពារឃុំ មកទទួលអំណោយ

គណៈកម្មការទី១០ព្រឹទ្ធសភាចូលរួមកិច្ចប្រជុំនានា


✽ឯកឧត្តម **ងា ជេដ្ឋា** ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភាបានអញ្ជើញដឹកនាំ៖



-កិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) ដើម្បីណែនាំអំពីការងារសំខាន់ៗ និងឯកសារពាក់ព័ន្ធផ្សេងៗក្នុងការត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញនាពេលខាងមុខ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា។



-កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងបែងចែកកញ្ចប់ថវិកាប្រចាំឆ្នាំ២០២១ របស់ព្រឹទ្ធសភា នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



-កិច្ចប្រជុំស្តីពី ការត្រៀមការងារដើម្បីចូលរួមហាសន្តិបាតប្រចាំឆ្នាំ នៃបណ្តាញក្រុមសីលធម៌សមាជិកសភាប្រើ

ភាសាបារាំង តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



-គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមហាសន្តិបាតប្រចាំឆ្នាំនៃបណ្តាញក្រុមសីលធម៌សមាជិកសភាប្រើភាសាបារាំង តាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីខេត្ត Quebec ប្រទេសកាណាដា នាយប់ថ្ងៃទី១៦ និងទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ)ស្តីពី ការរៀបចំឯកសារសំខាន់ៗនានាដើម្បីត្រៀមរៀបចំវេទិការបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញនាពេលខាងមុខ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញដឹកនាំ៖

-កិច្ចប្រជុំរវាងគណៈកម្មការទី៣ព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម **ជិន ម៉ុងស៉ាន** ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យសិក្សាលើ

**❖ឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការ
ទី៤ព្រឹទ្ធសភាបានអញ្ជើញដឹកនាំ៖**



-កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៤ព្រឹទ្ធសភា និងមន្ត្រី
ជំនាញនៃអគ្គនាយកដ្ឋានស្រាវជ្រាវ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ
២០២០ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា ដើម្បី
ពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួន២គឺ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
សង្គមនិយមវៀតណាម

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
សន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។



-កិច្ចប្រជុំរវាងគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាង
រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចពិជ័យសេនា **ឡៅ បាញ់**
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម
វ៉ា គឹមហុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន និង
ជាប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន និងសហ-
ការី នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលសិក្ខាសាលា
ខាងជើងព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់
ចំនួន២គឺ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក



សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រម-
ព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ
ស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគម
ប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌូ និងសេចក្តី
ព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង
ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជា-
ជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស
ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៥ ខែវិច្ឆិកា
ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា។



-កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃទី៥
ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៣
ព្រឹទ្ធសភា ដើម្បីពិនិត្យពិភាក្សាលើ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រម-
ព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ច
ទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងសាធារណរដ្ឋឥណ្ឌូ

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងស្តីពី ការវិនិយោគរវាងបណ្តារដ្ឋ
សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង
រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃ
សាធារណរដ្ឋប្រជាមានិតចិន។

រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
សង្គមនិយមវៀតណាម

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
សន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ។

✽លោកជំទាវ **ទី បូរ៉ាស៊ី** ប្រធានគណៈកម្មការទី៥
ព្រឹទ្ធសភាបាន៖



-អនុញ្ញាតឱ្យកញ្ញា **សោម មុនីចិន្ដា** និស្សិតឆ្នាំទី៣ នៃ
សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
និងកម្មសិក្សាការី នៅក្នុងការិយាល័យប្រឆាំងកូរុប្យនី នៃ
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម
និងជម្រាបលា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅវិមាន
ព្រឹទ្ធសភា។



-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
បូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការ
ប្រចាំខែតុលា ឆ្នាំ២០២០ ពិនិត្យសេចក្តីព្រាងផែនការប្រតិ-
បត្តិរបស់គណៈកម្មការទី៥ ឆ្នាំ២០២១ និងបញ្ហាផ្សេងៗ
នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-
កម្មការទី៥ព្រឹទ្ធសភា។

-ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៥ព្រឹទ្ធសភា ដើម្បី
បូកសរុបរបាយការណ៍លទ្ធផលការងាររបស់គណៈកម្មការ



ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ពិនិត្យ និងសម្រេចផែនការប្រតិ-
បត្តិរបស់គណៈកម្មការទី៥ ឆ្នាំ២០២១ និងបញ្ហាផ្សេងៗ
នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-
កម្មការទី៥ព្រឹទ្ធសភា។



✽នាថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំ
គណៈកម្មការទី៦ព្រឹទ្ធសភា ឯកឧត្តម **អ៊ុក ប៊ុនឈឿន**
ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ច
ប្រជុំក្រុមសមាជិកព្រឹទ្ធសភា(ក្រុមទី៣) ដើម្បីពិនិត្យពិភាក្សា
លើ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
សង្គមនិយមវៀតណាម

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
សន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ

៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី
ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមា-
ជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន

៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រម-

ព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម
៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រម-
ព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ច
ទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍
និងសាធារណរដ្ឋឥណ្ឌា

៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
កិច្ចព្រមព្រៀងស្តីពី ការវិនិយោគរវាងបណ្តារដ្ឋ
សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង
រដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃ
សាធារណរដ្ឋប្រជាមានិតចិន។

✽នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក
ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា លោកជំទាវ
មាន សំអេន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និង
ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំគ្រឿងឥស្ស-
រិយយសសម្រាប់បំពាក់ជូនសមាជិកព្រឹទ្ធសភា នៅពាក់
កណ្តាលនីតិកាលទី៤ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធ-
សភា។

✽ឯកឧត្តម **ម៉ុង ជីមហ៊ុយ** ប្រធានគណៈកម្មការទី៧
ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ
ទី៧ព្រឹទ្ធសភា៖

-នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-
កម្មការទី៧ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តី
ព្រាងច្បាប់ចំនួន២គឺ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី
ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមា-
ជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន

២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក
រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋ
សង្គមនិយមវៀតណាម។

-ដើម្បីស្តាប់បទបង្ហាញស្តីពី ផែនការថវិកាជាតិឆ្នាំ២០២០



និងឆ្នាំ២០២១ និងចក្ខុវិស័យឆ្នាំ២០៣០ ព្រមទាំងការវិភាជន៍
ថវិកាតាមវិស័យពាក់ព័ន្ធសមត្ថកិច្ចរបស់គណៈកម្មការទី៧
ព្រឹទ្ធសភា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំ
គណៈកម្មការទី៧ព្រឹទ្ធសភា។

-ជាមួយនឹងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានស្រាវជ្រាវ
ថវិកា ដើម្បីសិក្សាស្រាវជ្រាវលើសេចក្តីព្រាងច្បាប់ ស្តីពី
ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ នាថ្ងៃទី១៨ ខែ
វិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៧ព្រឹទ្ធ-
សភា។



-បូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៧ព្រឹទ្ធ-
សភាប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២០
នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈ-
កម្មការទី៧ព្រឹទ្ធសភា។

✽ឯកឧត្តម **គង់ សារាជ** ប្រធានគណៈកម្មការទី៩
ព្រឹទ្ធសភាបានអញ្ជើញដឹកនាំកិច្ចប្រជុំ៖

-ផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា នាថ្ងៃទី៣ និងថ្ងៃទី៦
ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មការទី៩
ព្រឹទ្ធសភា ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់
ចំនួន២គឺ៖

១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពី

ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន
២-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម។



-រវាងគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន២គឺ៖

- ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន
- ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម។



-ក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៥) តាមប្រព័ន្ធវីដេអូ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ដើម្បីពិនិត្យពិភាក្សាលើ៖
១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក

រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

- ២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពី ការហាមឃាត់អាវុធនុយក្លេអ៊ែរ
- ៣-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន
- ៤-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម
- ៥-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី សហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា
- ៦-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។




✽នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ម៉ម ម៉ុននាង** ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍បូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។

សមាជិក សមាជិការព្រឹទ្ធសភាចូលរួមក្នុងពិធីផ្សេងៗ

✽ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញ ចូលរួមប្រជុំពិភាក្សាការងារត្រៀមសម្រាប់ចូលរួមមហាសន្និបាតវិសាមញ្ញនៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់ សហភាពអន្តរសភា (IPU) នៅសាលបន្ទាយស្រី នៃវិមាន រដ្ឋសភា។

✽ ឯកឧត្តម **យ៉ង់ សែម** ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ឯកឧត្តម **ម៉ុង លឹម** អនុប្រធានគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម **នាយ វណ្ណា** លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញចូលរួមប្រជុំ៖



- ពិភាក្សាការងារត្រៀមសម្រាប់ចូលរួមមហាសន្និបាត វិសាមញ្ញនៃក្រុមប្រឹក្សាភិបាលលើកទី២០៦ របស់សហភាពអន្តរសភា (IPU) នាថ្ងៃទី១ ទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលបន្ទាយស្រី នៃវិមានរដ្ឋសភា។

- ក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APG) ដែលរៀបចំដោយសភានៃប្រទេសហ្វីលីពីន តាម



រយៈពេលប្រជុំនៃវីដេអូ Conference នាថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២០ នៅសាលប្រជុំកោះកេរ្តិ៍នៃវិមានរដ្ឋសភា។



✽ នាថ្ងៃទី៦ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ជាន់ ជេដ្ឋ** ប្រធានគណៈកម្មការទី២ លោកជំទាវ **ម៉ុង សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញសួរសុខទុក្ខលោកជំទាវ **ឱ សុខុម** សមាជិកគណៈកម្មការទី២ ព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅអគារបេះដូង និងសរសៃឈាម នៃមន្ទីរពេទ្យព្រះកេតុមាលា រាជធានី ភ្នំពេញ។

ការទទួលពាក្យបណ្តឹង

✽ ក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២០នេះ ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន៣ករណី ធ្វើលិខិតអន្តរាគមន៍ទៅក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីដោះស្រាយចំនួន៣ករណី ធ្វើកំណត់បង្ហាញពាក្យបណ្តឹងចំនួន៣ករណី និងទទួលលិខិតឆ្លើយតបពីការដោះស្រាយពាក្យបណ្តឹងពីស្ថាប័នពាក់ព័ន្ធចំនួន៤ករណី ឆ្លើយតបទៅម្ចាស់បណ្តឹងចំនួន៣ករណី និងទទួលឯកសារពាក្យបណ្តឹងដែលក្រសួង ស្ថាប័នពាក់ព័ន្ធចម្លងជូនមកគណៈកម្មការព្រឹទ្ធសភា ដើម្បីជូនជ្រាបចំនួន១ករណី។

សមាជិកសមាជិកាព្រឹទ្ធសភាចុះបំពេញការងារនៅតាមបណ្តាភូមិភាគទាំង

✽ឯកឧត្តមបណ្ឌិត **ម៉ុង ឫឡី** ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅភ្នំសែនដី ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៩ ទី៣០ ខែតុលា និងថ្ងៃទី១ ទី២ ទី១៥ ទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកសម្រាកកំសាន្តនៅតំបន់កសិទេសចរណ៍ម៉ុង ឬឡីសែនជ័យ នៅភ្នំសែនដី ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ នៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី៣១ ខែតុលា និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

-ជួបជាមួយនឹងលោក Yamamoto រួមជាមួយនឹងសហការីជនជាតិជប៉ុន ដើម្បីពិភាក្សាការងារអភិវឌ្ឍន៍ទីលានប្រណាំងរថយន្តនៅតំបន់អភិវឌ្ឍន៍ម៉ុង ឬឡី សែនជ័យ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០។

-ដឹកនាំក្រុមការងារបច្ចេកទេសសំណង់ចុះពិនិត្យមើលការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងជាការចាប់ផ្តើមសាងសង់លំនៅឋានជូនប្រជាជនក្រីក្រ នៅឃុំតានៃ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមជាមួយនឹងកម្មករជាប្រសូរិយ្យផ្តើមចំនួន៦០.០០០ ដើមនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នាថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០។

-ដឹកនាំក្រុមការងារបច្ចេកទេសសំណង់ចុះពិនិត្យមើលការងាររៀបចំទីតាំងដីសម្រាប់សាងសង់រោងចក្រផលិតបេតុងលាយស្រួច នៅភ្នំសែនដី ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។



-ទទួលស្វាគមន៍ភ្ញៀវជនជាតិជប៉ុនចំនួន៣រូប អញ្ជើញមកទស្សនាការដាំបន្លែសុវត្ថិភាពគ្រិនហៅ នៅតំបន់អភិវឌ្ឍន៍ ម៉ុង ឬឡីសែនជ័យ ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

-ទទួលជួបជាមួយនឹងគណៈប្រតិភូជនជាតិកូរ៉េ អញ្ជើញមកទស្សនាសិក្សាលេងយល់ដំណាំកសិកម្មកសិឧស្សាហកម្ម បន្លែ ផ្លែឈើ និងដំណាំរួមផ្សំមួយចំនួន នៅតំបន់អភិវឌ្ឍន៍ ម៉ុង ឬឡីសែនជ័យ ស្រុកសំរោង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។



✽នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **សុខ ឥសាន** ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំងអស់នៃស្រុកព្រះស្តេច នៅសាលប្រជុំសាលាស្រុកព្រះស្តេច ខេត្តព្រៃវែង។



✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ លោកជំទាវ **ទី មុរ៉ាស៊ី** ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងមន្ត្រីថ្នាក់ដឹកនាំស្រុក ដើម្បីក្តាប់សភាពការណ៍ទូទៅ ជាពិសេសសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សង្គម ជំនន់ទឹកភ្លៀង ស្ថានភាពវិវឌ្ឍន៍ជំងឺកូវីដ-១៩ ជំងឺគ្រុនឈឺក និងជំងឺគ្រុនឈាម នៅស្រុកពញាឮ ខេត្តកណ្តាល។

✽ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុក ម៉ុងឈឿន** ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំស្តីពី ការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ នៅថ្នាក់ក្រោមជាតិ ការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព។



✽ នាថ្ងៃទី២៨ ខែតុលា និងថ្ងៃទី១៣ ទី១៧ និងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ម៉ុង ជឹមហ៊ុយ** ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមប្រឹក្សាសង្កាត់ ក្នុងខណ្ឌកំបូល និងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

✽ ឯកឧត្តម **ម៉ាង ឈឿន** អនុប្រធានគណៈកម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



- ចូលរួមក្នុងអង្គវេទិកាពិគ្រោះយោបល់ជាមួយនឹងប្រជាពលរដ្ឋ អំពីតម្រូវការសេវាសង្គមនៅមូលដ្ឋាន និងសំណេះសំណាលជាមួយនឹងចាស់ជរា នៅសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។



- ចូលរួមប្រជុំជាមួយនឹងប្រធានភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធផលការងារខែតុលា និងលើកទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។



- ជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្វះខាត មានជំងឺ នៅសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

✽ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ម៉ែន ស៊ីផាន់** អនុប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ និងសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយទឹកជំនន់ នៅស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

✽ ឯកឧត្តម **ហែម ខន** អនុប្រធានគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

- ចូលរួមក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន១៧០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **នាយ ថន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០។



- ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជូនដល់ឯកឧត្តម **សុខ សុផុន** និងឯកឧត្តម **លុយ ឡាំ**

ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធសភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់ចំនួន២៥០គ្រួសារ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត **សាយ ថន** ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ នៅឃុំវាលពង័ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោក **សាំង សាន់** សមាជិកក្រុមប្រឹក្សាឃុំការីមានជ័យ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

✽នាថ្ងៃទី២ ទី៣ និងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ណាំ ទុំ** លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់។

✽នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **គិន វណ្ណត** លេខាធិការគណៈកម្មការទី២ព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យលទ្ធផលការងារនាពេលកន្លងទៅ ជាពិសេសការងារពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២០ និងស្តាប់របាយការណ៍របស់លោកមេឃុំទាំង៦ នៃស្រុកកោះអណ្តែត ខេត្តតាកែវ អំពីស្ថានភាពអាកាសធាតុ និងបញ្ហាប្រឈមនានា។

✽ឯកឧត្តម **អន ស៊ី** លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងភូមិទាំង៥ នៃឃុំសូភី ចំនួន៥៥គ្រួសារ នៅឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយ-



មានជ័យ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។



-ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ក្នុងសង្កាត់ទាំង៣នៃក្រុងសិរីសោភ័ណចំនួន៥១គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។



-ចូលរួមក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាក ចាស់ជរា និងពិការភាពចំនួន៥០គ្រួសារ រស់នៅឃុំរលួស និងឃុំស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០។



-ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកចាស់ជរា និង ជួបជំនន់ទឹកភ្លៀង ចំនួន៥០គ្រួសារ រស់នៅឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០។

✽ឯកឧត្តម **គឹម ឆា** លេខាធិការគណៈកម្មការទី៦ ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីបុណ្យសពលោក **នាង ស៊ីង** អតីត ប្រធានក្រុមប្រឹក្សាឃុំត្នោត ស្រុកកំពង់រោទ៍ ខេត្តស្វាយ- រៀង នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីបុណ្យទុក្ខណាសប្បទាន និងរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គដើម្បីឧទ្ទិសមហាភុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងលោកជំទាវ **ព្រឹះ ស្នួន ជា ស៊ីម** នៅឃុំក្របៅ ស្រុកកំបាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០។

-ចូលរួមក្នុងពិធីដាំដើមឈើ និងនាំយកថវិកា ព្រមទាំង សម្ភារមួយចំនួនជូនដល់ក្រុមគ្រួសារយោធិនពិការនិវត្តជន ចំនួន២គ្រួសារ ដែលកំពុងរស់នៅតំបន់អភិវឌ្ឍន៍ផ្ទះ៤០០ ខ្នង នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្ត ស្វាយរៀង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

✽ឯកឧត្តម **ឈឹម ចាន់ណា** លេខាធិការគណៈ- កម្មការទី៧ព្រឹទ្ធសភាបានអញ្ជើញ៖



-ជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍តន្ត្រីជា អំណោយរបស់លោក **អ៊ុន ជំនោរ** ប្រធានអង្គការកម្ពុជា នៃក្តីសង្ឃឹម និងភរិយាជូនដល់ក្រុមយុវជន ស.ស.យ.ក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមពិធីចែកស្រូវពូជ និងនាំអំណោយគ្រឿងឧបភោគ បរិភោគ ថវិកាជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់



ដោយទឹកជំនន់ ចំនួន១១.០០០គ្រួសារ នៅស្រុកមង្គលបុរី ស្រុកព្រះនេត្រព្រះ និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយ- មានជ័យ ក្រោមអធិបតីភាពឯកឧត្តមឧត្តមសេនីយ៍ឯក **ហ៊ុន ម៉ាណែត** មេបញ្ជាការកងទ័ពជើងគោក តំណាង សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋ- មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២០។



-សួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋ ដែល រងផលប៉ះពាល់ដោយទឹកជំនន់ នៅស្រុកមង្គលបុរី ស្រុក អូរជ្រៅ ស្រុកព្រះនេត្រព្រះ ស្រុកស្វាយចេក ក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៩ ទី៣០ ខែតុលា និងទី១៤ ទី១៥ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០។



-ចែកសៀវភៅកម្រងវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅវិទ្យាល័យទាំងអស់ ក្នុងក្រុងសិរីសោ- ភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០។

✽នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ **ម៉ូ សណ្តាប់** លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញចូលរួមវេទិកាផ្សព្វផ្សាយសារការពារស្តីពី ការរំលោភបំពាន និងបៀតបៀនផ្លូវភេទ និងសំណេះសំណាលជាមួយនឹងជនចាស់ជរា អបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១ តុលា នៅសាលាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

✽នាថ្ងៃទី២៩ ខែតុលា និងថ្ងៃទី៧ ទី៨ ទី១៣ និងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ឌឹម ផល** លេខាធិការគណៈកម្មការទី៩ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋដែលងាយរងគ្រោះដោយជំងឺកូវីដ-១៩ និងរងគ្រោះដោយទឹកជំនន់ នៅខេត្តព្រៃវែង។

✽ឯកឧត្តម **ឡាន ឆន** លេខាធិការគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមក្នុងពិធីចែកស្រូវពូជ ដែលជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន សែន** ជូនដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្រោមអធិបតីភាពឯកឧត្តម **ជា សុផាវ៉ា** ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៅស្រុកក្រចេះឆ្នារ និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកក្រចេះឆ្នារ នៅស្រុកក្រចេះឆ្នារ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

✽នាថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម **មុន ចន់** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅស្រុកបូទុមសាគរ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

✽នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ជឹម លាវ** សមាជិកគណៈកម្មការទី១ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំនៅខេត្តកំពង់ចាម។

✽នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ច្រីង ភឹមស្រីន** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខលោក **ជៀម ចុត្តា** ដែលរងគ្រោះថ្នាក់ចរាចរណ៍ បាក់ឆ្អឹងដើមដៃឆ្វេងកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

✽ឯកឧត្តម **លី សារី** សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភាបានអញ្ជើញ៖

-ចូលរួមរំលែកមរណទុក្ខគ្រួសារសពប្រជាពលរដ្ឋ នៅភូមិត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

-ជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន ១១៥នាក់ នៅភូមិព្រៃថ្លុង ឃុំព្រៃថ្លុង ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០។

-ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយចែកជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចំនួន២៣៥ នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

-ចូលរួមជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខគ្រូបង្រៀនខ្មែរឥស្លាមនៅសាលប្រជុំគណៈអ៊ីម៉ា ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។



✽នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **សត ណាឌី** សមាជិកគណៈកម្មការទី៤ព្រឹទ្ធសភា និងឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ នៅស្រុកអង្គរជុំ ខេត្តសៀម-

រាប។

✧លោកជំទាវ **ឃ្លួន ឃ្លួនឌី** សមាជិកគណៈកម្មការ
ទី៥ព្រឹទ្ធសភាបានអញ្ជើញ៖



-ដង្ហែអង្គកបិនទានមហាសាមគ្គីទៅកាន់វត្តកំពង់ស្វាយ
ដើម្បីប្រមូលបច្ច័យកសាងស្ថានបេតុងឆ្លងស្ទឹងសែនដែល
កំពុងសាងសង់បានប្រហែលជាង៧៥ភាគរយ នៅភូមិ-
កំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

-ចូលរួមប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា
និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០របស់
ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសល-
បណ្ឌិត **ទួន ធឿន** អនុប្រធានទី១ រដ្ឋសភា នៅសាល
ប្រជុំសាលាខេត្តកំពង់ធំ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។



-ចុះសួរសុខទុក្ខ នាំយកសម្ភារ និងថវិកាមួយចំនួនជូន
លោក **ស៊ិន ស័ព្វ** អតីតប្រធានក្រុមប្រឹក្សាស្រុកបារាយណ៍
ដែលកំពុងសម្រាកព្យាបាលជំងឺនៅភូមិសំរោង ឃុំបារាយណ៍
ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០។

✧ឯកឧត្តម **អ៊ុក គង់** សមាជិកគណៈកម្មការទី៦
ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកា

សម្ភារមួយចំនួនជូនដល់ឯកឧត្តម **នាត់ ឈឿម** អតីត
ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងជាទី-
ប្រឹក្សាសម្តេចវិបុលសេនាភក្តី **សាយ ឈុំ** ប្រធានព្រឹទ្ធ-
សភា ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាននៅបុរី-
រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែតុលា
ឆ្នាំ២០២០។

-ចូលរួមក្នុងពិធីចែកអំណោយរបស់សម្តេចអគ្គមហា-
សេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជា-
ណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ប៊ុន រ៉ានី ហ៊ុន
សែន** ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
ចំនួន២.០០០គ្រួសារ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង
នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

-ជួបសំណេះសំណាល និងសួរសុខទុក្ខលោកស្រី **លាង
សុថាវី** ក្រុមប្រឹក្សាឃុំតាសាញ និងកូនស្រី២នាក់ ជួប
គ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលជំងឺនៅ
គេហដ្ឋាន នៅក្នុងភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត
ខេត្តបាត់ដំបង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

✧នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ស្រី
បេន** សមាជិកគណៈកម្មការទី៦ព្រឹទ្ធសភាបានអញ្ជើញចុះ
ជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងក្រុម
ប្រឹក្សាឃុំ ព្រមទាំងនាំយកសម្ភារមួយចំនួនចែកជូនប្រជា-
ពលរដ្ឋចំនួន១២២នាក់ នៅឃុំស៊ីង ស្រុកសំរោង ខេត្ត
តាកែវ។

✧ឯកឧត្តម **ឡៅ ឆន** សមាជិកគណៈកម្មការទី៧
ព្រឹទ្ធសភាបានអញ្ជើញ៖



-ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលលោកស្រី **អន
ឆឿយ** ប្រធានក្រុមប្រឹក្សាស្រុកសំរោង ដែលបានទទួល

មរណភាពក្នុងជន្មាយុ៦៩ឆ្នាំ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅគេហដ្ឋានសព ភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។



-ចូលរួមប្រជុំបូកសរុបការងារខែវិច្ឆិកា និងទិសដៅការងារ ខែធ្នូ ឆ្នាំ២០២០ ជាមួយក្រុមប្រឹក្សាស្រុក គណៈអភិបាល ស្រុក និងមន្ត្រីពាក់ព័ន្ធ នៅសាលាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។



-ជួបពិភាក្សាជាមួយនឹងគណៈកម្មការសាងសង់សាលា និងព្រះចៅអធិការវត្តព្រៃផ្តៅ ដើម្បីពិនិត្យការដ្ឋានសាងសង់សាលាបឋមសិក្សា និងអនុវិទ្យាល័យក្របីរៀល និងត្រៀមរៀបចំពិធីបុណ្យផ្កាប្រាក់នាពេលខាងមុខ នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

✽ឯកឧត្តម **ទេព យុទ្ធី** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញ៖

-ជួបសំណេះសំណាល និងសួរសុខទុក្ខជនចាស់ជរា ក្រីក្រចំនួន១៧នាក់ អ្នកជំងឺចំនួន២នាក់ និងបុណ្យសពម្នាក់ នៅភូមិកំពង់ត្រឡាច និងភូមិដំណាក់ចង្ហើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។

-ចុះសួរសុខទុក្ខលោក **ម៉ឺន ជី** ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំអង្កោល ស្រុកដំណាក់ចង្ហើរ ខេត្តកែប ដែលមានជំងឺកំពុងសម្រាកនៅគេហដ្ឋាន នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្ហើរ ខេត្តកែប នាថ្ងៃទី៣១ ខែតុលា ឆ្នាំ



២០២០។

-ជាអធិបតីភាពក្នុងពិធីមិទ្ធិញ្ញាម្លឹកខួបអនុស្សាវរីយ៍លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា(១៩៥៣-២០២០) និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅខេត្តកែប នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។

✽ឯកឧត្តម **សាយ មូរិន** សមាជិកគណៈកម្មការទី៨ព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋ៖

-នៅភូមិវើលលើ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០។

-លោកគ្រូ អ្នកគ្រូ និងនាំយកអំណោយរួមមាន៖ តុ កៅអី ក្ដារខៀន និងសម្ភារសម្រាប់ក្មេងលេង ជូនដល់សាលាមត្តេយ្យសហគមន៍ នៅភូមិពោធិ៍ព្រឹកលិច ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០។



✽នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **សួន លន់** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញពិនិត្យទីតាំងផ្ទះប្រជាពលរដ្ឋទី១៧ក្រ ដែលត្រូវធ្វើការសាងសង់ផ្ទះថ្មី នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។

✽នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោកជំទាវ **ឯម ឆលាមុនី** សមាជិកគណៈកម្មការទី១០ព្រឹទ្ធសភាបានអញ្ជើញនាំយកអង្ករ និងថវិកាមួយចំនួន ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះឥន្ទកោសា និងវត្តព្រះឥន្ទកោសី នៅក្រុងសៀមរាប ខេត្តសៀមរាប។

**អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំបូកសរុបលទ្ធផលការងារប្រចាំ
ខែតុលា និងកំណត់ទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០២០**



ឯកឧត្តម អ៊ុំ សារីទ្ធ ដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែតុលា

នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចាប់ពីអនុប្រធាននាយកដ្ឋានឡើង។

ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភា បានបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយកត់សម្គាល់ឃើញថា ខែតុលានេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានការងារមមាញឹកលើមុខងារនីតិកម្ម ដោយបានរៀបចំ និងចាត់ចែងការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន២លើក និងបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៤។ ទន្ទឹមនឹងនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានផ្តល់សេវាលើមុខងារតាមដានការអនុវត្តច្បាប់ជូនសមាជិកព្រឹទ្ធសភា ចុះបំពេញការងារតាមវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ និងជួបសវនាការការងារជាមួយនឹងក្រសួងនានា បានយ៉ាងល្អប្រសើរ។ ចំពោះមុខងារតំណាង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានអមដំណើរសមាជិកព្រឹទ្ធសភាចុះតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្រុងនានា។

ដោយឡែកសម្រាប់មុខងារអភិវឌ្ឍន៍ស្ថាប័ន អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានរៀបចំការបណ្តុះបណ្តាល ដើម្បីបង្កើនសមត្ថភាព និងជំនាញរបស់មន្ត្រីរាជការសម្រាប់អនុវត្តការងារកាន់តែល្អប្រសើរ។ ចំពោះកិច្ចសហប្រតិបត្តិការអន្តរជាតិ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានកៀរគរដៃគូឧបត្ថម្ភគាំទ្រជំនួយពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ សំដៅអភិវឌ្ឍធនធាន មធ្យោបាយ និងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសយកចិត្តទុកដាក់ការចូលរួមវេទិកាតំបន់ វេទិកាអន្តរជាតិ និងវេទិកាផ្សេងៗទៀត។ ក្រៅពីនេះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបន្តសហការជាមួយនឹងភាគីចិន ដើម្បីអភិវឌ្ឍបណ្ណាល័យអេឡិចត្រូនិច និងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់បរិក្ខារអេឡិចត្រូនិចជាមួយនឹងក្រុមហ៊ុន Huawei ។

សម្រាប់ខែវិច្ឆិកាខាងមុខនេះ ឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានកំណត់ឱ្យគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បន្តផ្តល់សេវាជូនសមាជិក សមាជិកាព្រឹទ្ធសភាឱ្យបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយលើមុខងារទាំង៥របស់ព្រឹទ្ធសភា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងទាន់ពេលវេលា។

នៅក្នុងឱកាសនោះ ក៏មានការបញ្ចាំងវីដេអូបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រចាំខែតុលា ឆ្នាំ២០២០ និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ការងារ បញ្ហាប្រឈម និងសំណូមពរនានា។

(អត្ថបទ៖នុត សច្ចៈ រូបភាព៖គឹម សិទ្ធិ)



ទិដ្ឋភាពកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រង



ឯកឧត្តម ឡោក នាយ និងឯកឧត្តម សួន វ៉ានី ចូលរួមក្នុងពិធីបិទវគ្គ

នារសៀលថ្ងៃចន្ទ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងដោយមានសិក្ខាកាមជាអ្នកដឹកនាំគ្រប់គ្រងតាមអង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចូលរួមសរុបចំនួន១៩២នាក់ នៅសាលសិក្ខាសាលាបណ្ណាល័យព្រឹទ្ធសភា ។

ក្នុងឱកាសនោះ លោក **វិទ្យុ ភក្រា** តំណាងសិក្ខាកាមបានជម្រាបជូនអង្គពិធីអំពី លទ្ធផលនៃការសិក្សា និងការប្តេជ្ញាចិត្តរបស់សិក្ខាកាមក្នុងការយកចំណេះដឹង បទពិសោធន៍ថ្មីៗពាក់ព័ន្ធនឹងភាពជាអ្នកដឹកនាំ តួនាទីរបស់អ្នកគ្រប់គ្រងរង្វាស់គុណសម្បត្តិនៃភាពជាអ្នកដឹកនាំ សារសំខាន់ និងគុណប្រយោជន៍របស់ចក្ខុវិស័យ ការបណ្តុះបណ្តាល និងពង្រឹងទស្សនវិជ្ជាភាពជាអ្នកដឹកនាំទំនួលខុសត្រូវសង្គមនិងសីលធម៌នៃការដឹកនាំ ដែលចំណេះដឹងទាំងនេះមានការផ្សារភ្ជាប់ទៅនឹងការអនុវត្តការងារជាក់ស្តែងរបស់អ្នកដឹកនាំនិងគ្រប់គ្រង ក៏ដូចជាមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដើម្បីភាពរីកចម្រើននៅក្នុងអង្គភាពក៏ដូចជាស្ថាប័នទាំងមូល។

ជាមួយនឹងការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលផ្តល់កិត្តិយសឱ្យឯកឧត្តមបាន


មកធ្វើជាគ្រូឧទ្ទេសនាមនៃវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមបណ្ឌិត **សួន វ៉ានី** អនុរដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាគ្រូឧទ្ទេសនាម បានបញ្ជាក់ថា សិក្ខាកាមនៃវគ្គនេះមានការចាប់អារម្មណ៍ខ្ពស់ក្នុងការទទួលយកចំណេះដឹង និងយកចំណេះទាំងនេះទៅបំពេញការងារនៅអង្គភាពរបស់ខ្លួន ដើម្បីជំរុញឱ្យស្ថាប័នព្រឹទ្ធសភាសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួននៅពេលខាងមុខ។

មានប្រសាសន៍ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានបញ្ជាក់ថា គោលបំណងនៃការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជួយពង្រឹង និងកសាងសមត្ថភាពមន្ត្រីរាជការជាថ្នាក់ដឹកនាំ និងគ្រប់គ្រងតាមអង្គភាពនីមួយៗ ឱ្យបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលប្រកបដោយនិរន្តរភាព។

ឯកឧត្តម **ឡោក នាយ** បានសង្កត់ធ្ងន់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ត្រូវតែយកចំណេះដឹង និងបទពិសោធន៍ល្អៗទាំងអស់នេះ ផ្សារភ្ជាប់ទៅនឹងការអនុវត្តជាក់ស្តែង នៅតាមអង្គភាពរបស់ខ្លួនផ្ទាល់ និងជាមូលដ្ឋានគ្រឹះក្នុងការបំពេញការងារជូនដល់ស្ថាប័នប្រកបដោយប្រសិទ្ធភាព។

វគ្គបណ្តុះបណ្តាលស្តីពី ភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងមាន២វគ្គ គឺវគ្គទី១-សម្រាប់មន្ត្រីរាជការថ្នាក់ប្រធានអនុប្រធាការិយាល័យមានចំនួន១៤៥នាក់ សិក្សាពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ និងវគ្គទី២-សម្រាប់មន្ត្រីរាជការថ្នាក់ប្រធាន អនុប្រធាននាយកដ្ឋានមានចំនួន៤៦នាក់ សិក្សាពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០។

(អត្ថបទ និងរូបភាព៖ គឹម សិទ្ធិ)



ឯកឧត្តម ឡោក នាយ និងឯកឧត្តម សួន វ៉ានី ចតុបអនុស្សាវរីយជាមួយសិក្ខាកាម

**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី គម្រោងបែងចែកកញ្ចប់ថវិកា ឆ្នាំ២០២១ របស់ព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរង អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញនៃនាយកដ្ឋានហិរញ្ញវត្ថុ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពី ការរៀបចំកសាង និងអនុវត្តថវិកាមូលធនឆ្នាំ២០២១ របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងបញ្ហាផ្សេងៗ ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងព្រឹទ្ធសភា ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ អមដោយមន្ត្រីទទួលបន្ទុករៀបចំថវិកាមូលធនរបស់អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន និងក្រុមការងាររៀបចំកសាងថវិកាមូលធននៃនាយកដ្ឋានហិរញ្ញវត្ថុ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំការងារបុគ្គលិកនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយកទាំង៥ និងនាយកដ្ឋានបុគ្គលិក នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✽ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអាជ្ញាធរសង្កាត់ព្រែកលៀប សង្កាត់ព្រែកតាសេក និងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីទុកជូនអាជ្ញាធរសង្កាត់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ។



✽ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារីទ្ធ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារផែនការលទ្ធកម្មសាធារណៈ ឆ្នាំ២០២១ និងពិនិត្យរបាយការណ៍អនុវត្តកិច្ចការលទ្ធកម្មឆ្នាំ២០២០ របាយការណ៍អនុវត្តកិច្ចការលទ្ធកម្មរយៈពេល៨ឆ្នាំ បទបង្ហាញពីការត្រួតពិនិត្យផែនការលទ្ធកម្មឆ្នាំ២០២០ និងផែនការអនុវត្តកិច្ចការលទ្ធកម្មឆ្នាំ២០២១ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✧ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការងារចតុជ្ជាប័ណ្ណសម័យប្រជុំព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានព័ត៌មាន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានព័ត៌មានវិទ្យា នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✧ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីអគ្គលេខាធិការរងព្រឹទ្ធសភា អគ្គនាយក អគ្គនាយករងនៃអគ្គនាយកដ្ឋានទាំង៥ និង អគ្គាធិការ ព្រមទាំងមន្ត្រីជំនាញនៃនាយកដ្ឋានហិរញ្ញវត្ថុ នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✧ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យការងារអង្គភាពស្រាវជ្រាវកិច្ចការសង្គមកិច្ច នៅសាលប្រជុំពិសេសខាងក្រោម វិមានព្រឹទ្ធសភា។



✧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី ការពិនិត្យវិវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក អគ្គនាយិកា អគ្គនាយករង នៃអគ្គនាយកដ្ឋានទាំង៥ និងអគ្គាធិការ ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះ អគ្គនាយកដ្ឋានស្រាវជ្រាវ នៅសាលប្រជុំពិសេសជាន់ក្រោម វិមានព្រឹទ្ធសភា។



✧ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **អ៊ុំ សារិន្ទ** អគ្គលេខាធិការព្រឹទ្ធសភាបានអញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីប្រព័ន្ធទិសភានៅក្នុងរបបប្រជាធិបតេយ្យ សេរីពហុបក្ស ក្នុងវគ្គបណ្តុះបណ្តាលបឋមស្តីពី វប្បធម៌រដ្ឋបាល វប្បធម៌សភា និងវប្បធម៌នយោបាយ សម្រាប់មន្ត្រីរាជការក្របខ័ណ្ឌថ្មីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ៧៣នាក់ នៅសាលសិក្ខាសាលាជាប់បណ្ណាល័យព្រឹទ្ធសភា។



**សកម្មភាពថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ចូលរួមកិច្ចប្រជុំ និងពិធីផ្សេងៗ**

✽នារសៀលថ្ងៃពុធ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជាអធិបតីក្នុងពិធីធ្វើបទបង្ហាញសៀវភៅស្តីពី ទស្សនាទានខ្លះៗ ដើម្បីស្ថិតភាព សន្តិភាព វឌ្ឍនភាពកម្ពុជា ដែលធ្វើបទបង្ហាញដោយឯកឧត្តម នាយឧត្តមសេនីយ៍ **ចៅ តិរុណ** អគ្គនាយកនៃអគ្គនាយកដ្ឋានសម្ភារ បច្ចេកទេស នៃក្រសួងការពារជាតិ នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។



✽នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម **ឡោក នាយ** អគ្គលេខាធិការរងព្រឹទ្ធសភាបានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ប្រគល់ជូនអាជ្ញាធរសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។



✽នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **ឈឹម ព្រះខ័ន** អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក **ឆៀង វ៉ែន** អតីតអនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានរដ្ឋបាល នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌទួលគោក រាជធានីភ្នំពេញ។



✽នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម **សុខ រិទ្ធី** នាយកខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកស្រី **អៀង ជាឡា** ភរិយារបស់លោក **លី សុឡី** អនុប្រធានអង្គភាពកិច្ចការសង្គមនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅផ្ទះលេខ១៥អី ផ្លូវលេខ២៧១ (១១B) ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



✽នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម **លី រិទ្ធី** អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពលោក **ហេង ឃាង** ឪពុកបង្កើតរបស់ឯកឧត្តម **ហេង ស្រះ** រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅផ្ទះលេខ៨៩២ ផ្លូវលេខ១០១៣ កែងផ្លូវលេខ១៩៦៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



